

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**របាយការណ៍**  
**នៃកិច្ចប្រជុំថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍**

នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

សមាសភាពចូលរួម ក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តម លោកជំទាវ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង និង ជាប្រធាននាយកដ្ឋានទាំងអស់ ។

**អវត្តមាន**

- |                          |  |
|--------------------------|--|
| ១. ឯកឧត្តមវេជ្ជ ជា សំអាន | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  |
| ២. ឯកឧត្តម ឡឹម ពេជ្រពិសី | ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |

**គោលបំណងនៃកិច្ចប្រជុំនេះមាន**

- ១-របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន
- ២-ដំណើរនៃការរៀបចំឯកសារទស្សនាវដ្តីគំរោងមូលនិធិសាកល (Concept Note for GFATM 2015-2017)
- ៣-ការរៀបចំផែនការបេសកកម្ម សំរាប់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ២០១៥
- ៤-ការរៀបចំផែនការការងារលំអិតនៃគំរោងដែលប្រើប្រាស់ថវិកាជាតិ ២០១៥
- ៥-សេចក្តីផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន មានប្រសាសន៍ស្វាគមន៍ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដោយបានបញ្ជាក់ពីទឹកចិត្ត ក្នុងនាមជាប្រធានដឹកនាំ និង ការតាំងចិត្តដើម្បីដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដំណើរការទៅបានប្រសើរ និង មានប្រសិទ្ធភាព ។

**១- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋានដោយឯកឧត្តម អគ្គលេខាធិការ ៖**

**ការសម្របសម្រួលទូទៅ**

- នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និង ស្រាវជ្រាវ បានរៀបចំវគ្គ បណ្តុះបណ្តាលចំនួន ០២ គឺខេត្តព្រះសីហនុ និង ខេត្តសៀមរាប ។
- បានរៀបចំកិច្ចប្រជុំក្រុមប្រឈម នៅខេត្តសៀមរាប
- នាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ បានរៀបចំកិច្ចប្រជុំ ovc នៅខេត្តកំពង់ចាម

- បានបញ្ជូនមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំជាមួយអង្គការ HACCC នៅខេត្តមណ្ឌលគីរី
- ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៤ នឹងរៀបចំកិច្ចប្រជុំ ស្តីអំពីឥរិយាបថប្រឈម នឹងជំងឺអេដស៍ របស់យុវជនកម្ពុជា នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- បានធ្វើការសម្របសម្រួលថវិការមូលនិធិសកល ជារៀងរាល់ថ្ងៃ
- ខកខាន មិនបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ០២ គឺនៅខេត្តបាត់ដំបង (PMER) និង ខេត្តពោធិ៍សាត់ (PCS) ។

**២- ដំណើរនៃការរៀបចំឯកសារទស្សទានគំរោងមូលនិធិសកល (Concept Note for GFATM 2015-2017)**

**(លើកឡើងដោយ ឯកឧត្តមវេជ្ជ ទា ផលា)**

- បានរៀបចំការគ្រប់គ្រងថយន្តត្រូវត្រឹម ទៅនឹងនីតិវិធីមូលនិធិសកល
- ក្នុងឆ្នាំ ២០១៤-២០១៥ មូលនិធិសកល បានអនុម័តថវិកាចំនួន ៧៥ លានដុល្លារ លើវិស័យអេដស៍ ។ តែនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៤ មូលនិធិសកល បានចេញលិខិតដើម្បីកាត់បន្ថយថវិកា ( Budget Cut ) នៅកម្ពុជា ។
- នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីជជែកគ្នាពីការ កាត់បន្ថយថវិកា មូលនិធិសកល ។
- អ្វីដែលមិនអាចខ្វះបាន គឺថ្នាំពន្យារជីវិត
- ស្ថានភាពរបស់ថវិកាមូលនិធិសកលជួបនូវការលំបាក

**ការពិភាក្សា**

ឯកឧត្តមវេជ្ជ មាន ឈឺរុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និង កាមរោគ បានលើកឡើងទាក់ទងនឹងថវិកាមូលនិធិសកល ដែលបច្ចុប្បន្ននៅកម្ពុជាមានការប៉ះពុះថវិកា មូលនិធិសកល នៅទូទាំងពិភពលោក ពុំមានតែកម្ពុជាយើងទេ គឺដោយសារ:

- > មានវិបត្តិសេដ្ឋកិច្ចពិភពលោក
- > ការជួបប្រទះនូវព្យុះថវិកានេះ ត្រូវបានគេពិចារណាពីបញ្ហាស្ថានភាពនៃការបង្ការ មេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា
- > យើងត្រូវគិតថា ការប្រើប្រាស់ថវិកាអស់តិច តែពង្រឹងការងារឲ្យបានច្រើន(ធំ) ពិសេស ត្រូវប្រើធនធានដែលមានកំរិត និង ចំគោលដៅ ។
- > ថវិកាដែលត្រូវបានវិនិយោគនេះ ត្រូវពិចារណានូវសកម្មភាពណាដែលមិនអាចកាត់បាន ហើយសកម្មភាពដែលអាចកាត់បាន ត្រូវកាត់ចេញ។ (ពិសេសថ្នាំពន្យារជីវិត ត្រូវទុក ដែលត្រូវការថវិកា ០៨លានដុល្លារ បូកទាំងថ្លៃដឹកជញ្ជូនទៀតនោះ យើងត្រូវការថវិកាជាង ១១លានដុល្លារ) ។
- > ត្រូវកាត់បន្ថយជាបណ្តើរៗ នូវការធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយបែបទៅរកការ ធ្វើតេស្តឈាមរកមេរោគអេដស៍នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ (High Risk) វិញ ។

- ស្នើសុំមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការស្រាវជ្រាវ រកទិន្នន័យការធ្វើតេស្តឈាម រកមេរោគអេដស៍ រៀងរាល់ពីរសប្តាហ៍ម្តង នៅមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និង កាមរោគ ។

**ឯកឧត្តមទេសរដ្ឋមន្ត្រី មានអនុសាសន៍ថា ៖**

- បើជួបនូវព្យុះថវិកាមូលនិធិសាកលដូចនេះ យើងត្រូវកែសំរួលនូវយុទ្ធសាស្ត្រមួយចំនួន ដើម្បីរកធនធាន ។
- ក្រុមការងារបច្ចេកទេស ត្រូវខិតខំប្រមូលទិន្នន័យក្នុងចំណោមយុវវ័យ ដើម្បីប្រើប្រាស់ យុទ្ធសាស្ត្រ ពី២០% ទៅវាយ ៨០% វិញ (តាមប្រសាសន៍របស់ ឯកឧត្តម មាន ឈីវុន ) ។
- ត្រូវគិតពីឥឡូវទៅ តើថវិកាជាតិ អាចប្រើប្រាស់បានអ្វីខ្លះ នៅពេលដែលថវិកាជំនួយ អន្តរជាតិ អស់ថវិកា ។
- ដើម្បីទប់ស្កាត់ការបង្ការមេរោគអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើសំណើរ ទៅ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីទិញស្រោមអនាម័យ ។

**៣-ការរៀបចំផែនការបេសកកម្ម សំរាប់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ២០១៤**

( លោក ឈឹម ឃិនជាវ៉េត )

- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញអនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និង ក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលអនុក្រឹត្យនេះ មាន ០៦ ជំពូក និង ២៣មាត្រា។
- អនុក្រឹត្យនេះ បានអនុញ្ញាតឲ្យមន្ត្រីកិច្ចសន្យា ជំនួយការ និង ទីប្រឹក្សា ដែលពុំមាន ក្របខ័ណ្ឌចុះបេសកកម្មដែរ ។
- ទាក់ទងនឹងមន្ត្រីអណ្តែត ខ្ញុំបានទៅទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួចហើយ ក្រសួងក៏បានឆ្លើយតបមកវិញថា នឹងរៀបចំប្រកាសមួយទៀត ទាក់ទងនឹង បញ្ហានេះ ។
- ចំពោះអនុក្រឹត្យថ្មីនេះ គឺបើកទូលាយ ដោយផ្តល់ថវិកាមុន ពេលចុះបេសកកម្ម (បេសកកម្មក្រៅប្រទេស) ។
- មន្ត្រីដែលត្រូវចុះបេសកកម្ម ពីមុនមាន៦១នាក់ តែឥឡូវកើនដល់ ៨៥នាក់ និងថវិកាក៏ កើនឡើងដែរ ។

**៤-ការរៀបចំផែនការការងារលំអិតនៃគំរោងដែលប្រើប្រាស់ថវិកាជាតិ ២០១៤លោក ឈឹម ឃិនជាវ៉េត)**

- ថវិកាឆ្នាំ២០១៤: ៥,១៩៤.៤០ លានរៀល
- ថវិកាឆ្នាំ២០១៥: ៨.៩២២,៥៥លានរៀល (កើនឡើង ៧៥%)
- លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៤ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  - កិច្ចសន្យាធ្វើអ្វីឲ្យសំរេច ទៅតាមសូរចនាភរ ដែលបានកំណត់
  - បានធ្វើការកែសំរួលឡើងវិញ នូវគោលការណ៍ស្នើសុំថវិកា ពីជាង ០៧ពាន់លាន រៀល ទៅជាង ០៨ពាន់លានរៀលវិញ ។

**ឯកឧត្តមទេសរដ្ឋមន្ត្រី មានអនុសាសន៍ថា ៖**

- នាយកដ្ឋាននីមួយៗ ត្រូវបានរៀបចំបេសកកម្ម ឲ្យបានត្រឹមត្រូវ សមស្រប និង ច្បាស់លាស់ (មិនឲ្យលើសពី១០ថ្ងៃ) និង មិនឲ្យជាន់ជាមួយនឹងបេសកកម្មថវិកាជំនួយ ។ អ្នកមិនមកធ្វើការ ត្រូវមានវិធានការណ៍ និង មិនឲ្យបេសកកម្មឡើយ។
- មន្ត្រីដែលចុះបេសកកម្ម ពេលត្រឡប់មកវិញ ត្រូវមានរបាយការណ៍ អត្ថបទ និង រូបភាពពី សកម្មភាពដែលខ្លួនចុះធ្វើការងារ ហើយត្រូវបញ្ជូនទៅឲ្យមន្ត្រីទទួលបន្ទុកគេហទំព័រ ( Website ) ដើម្បីបង្ហាញក្នុងគេហទំព័រ ។
- នាយកដ្ឋាននីមួយៗ ត្រូវធ្វើបញ្ជីវត្តមានឲ្យបានទៀងទាត់ និង ត្រឹមត្រូវ ។ ចំពោះអ្នក អវត្តមាន ត្រូវរាយការណ៍ និង មានវិធានការ វិន័យទៅតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល ។
- អគ្គលេខាធិការ ត្រូវធ្វើការងារនេះ ជាមួយនាយកដ្ឋាន ឲ្យបានតឹងរឹងបំផុត ចំពោះមន្ត្រី រាជការ អវត្តមាន មិនមកធ្វើការងារ ។
- ចំពោះថវិកាជាតិឆ្នាំ ២០១៥ ត្រូវបង្កើតក្រុមការងារមួយ ដើម្បីកំណត់សូរចនាភារ និង សកម្មភាពការងារជាក់ស្តែង សម្រាប់ការពារថវិកាជាតិក្នុងឆ្នាំ ២០១៥ ។
- នាយកដ្ឋាននីមួយៗ ត្រូវរៀបចំអត្ថបទ និង រូបភាពពីសកម្មភាពរបស់ខ្លួន ដែលបានធ្វើ ដើម្បីបញ្ចូលព័ត៌មានទាំងនេះ ទៅគេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- អង្គប្រជុំបានសម្រេចយកឈ្មោះគេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ [www.naaa.gov.kh](http://www.naaa.gov.kh) ឬ [www.cambodia-aids.gov.kh](http://www.cambodia-aids.gov.kh) ដើម្បីស្នើសុំទៅក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ កម្ពុជា។

**ការពិភាក្សា**

- **ឯកឧត្តមវេជ្ជ ស៊ីម គឹមសែន**អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍
  - បើដូរឈ្មោះគេហទំព័ររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ វាប៉ះពាល់ដល់អតិថិជនរបស់យើង ដូចនេះ ត្រូវធ្វើសេចក្តីជូនដំណឹងដល់ អតិថិជន របស់យើងឲ្យបានគ្រប់ ។
  - អគ្គលេខាធិការដ្ឋាន ត្រូវពិនិត្យមើលអង្គការសកម្ម ដើម្បីផ្តល់មេដាយ ។
- **ឯកឧត្តមវេជ្ជ តេង គន្ធី**អគ្គលេខាធិការ បានមានប្រសាសន៍ថា ៖
  - គ្រប់នាយកដ្ឋានដែលមានសកម្មភាពការងារ ត្រូវភ្ជាប់មកជាមួយនូវរបាយការណ៍ អត្ថបទ និងរូបភាព ដើម្បីបញ្ចូលទៅក្នុងគេហទំព័រ។
- **ឯកឧត្តមវេជ្ជ ទា ផល្លា** អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ៖
  - គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង បានស្នើសុំឲ្យមានការប្រជុំមួយ នៅប្រទេសថៃ ដើម្បីពិនិត្យមើលស្ថានភាព និង តាមដានការថែទាំ និង បង្ការការចម្លង មេរោគអេដស៍លើប្រជាជនចល័ត ឬ ប្រជាពលរដ្ឋខ្មែរនៅក្នុងព្រះរាជាណាចក្រថៃ ។
- **លោកជំទាវ ស៊ីម ខេង**អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ៖

- ស្នើឲ្យត្រៀមរៀបចំសិក្ខាសាលា ស្តីពី យេនឌ័រ ។
- ស្នើសុំឲ្យបុរសៗ ចូលរួមសម្រាកស្រសាំផង ។
- **ឯកឧត្តមវេជ្ជ អ៊ឹង រុទ្ធី** អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា៖
  - ការកាត់បន្ថយថវិកាមូលនិធិសាកលនេះ គួរតែលើកប្រធានបទនេះ ទៅដាក់នៅក្នុង កិច្ចប្រជុំ ក្រុមប្រឹក្សាគោលនយោបាយ ។

**ឯកឧត្តមទេសរដ្ឋមន្ត្រី មានអនុសាសន៍ថា ៖**

- យុទ្ធសាស្ត្ររបស់កម្ពុជាយើងត្រូវតម្រង់ឆ្ពោះទៅរកគោលដៅ ៣សូន្យ តាមការចង្អុលបង្ហាញរបស់ អង្គការសហប្រជាជាតិ ដោយយកក្រុមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាកម្មវត្ថុចម្បង នៃការ ប្រយុទ្ធនឹងជំងឺអេដស៍ ។
- ជាមួយគ្នានោះ ត្រូវប្រុងប្រយ័ត្ន ចំពោះការវិលមកវិញនៃមេរោគអេដស៍( រលកទី២ ដែលអាចធ្ងន់ធ្ងរ ជាង រលកទី១កន្លងទៅ ) ។
- ត្រៀមលក្ខណៈចំពោះការកាត់បន្ថយជំនួយពីដៃគូអភិវឌ្ឍន៍ ដូចជាមូលនិធិសាកលជាដើម ។
- ការប្រើប្រាស់ថវិកាជាតិ ត្រូវធ្វើឲ្យបានតាមរបៀបថវិកាតាមកម្មវិធី( Program Based Budget ) ។
- ប្រាក់បេសកកម្ម តាមអនុក្រឹត្យថ្មី
- ប្រាក់ Incentive របស់មូលនិធិសាកល ត្រូវខិតខំបំពេញបែបបទ ធ្វើរបាយការណ៍ឲ្យបានត្រឹមត្រូវ ដើម្បីបើកប្រាក់នេះឲ្យបានឆាប់ ។
- ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ត្រៀមរៀបចំប្រារព្ធទិវា ០១ ធ្នូ ឆ្នាំ ២០១៤
- អគ្គលេខាធិការដ្ឋាន រៀបចំក្រុមការងារដឹកនាំរៀបចំចងក្រងឯកសារ សម្រាប់សន្និសីទអេដស៍ នៅ ប្រទេសអូស្ត្រាលី សំរាប់ទុកជាឯកសារ រៀនសូត្រ ស្វែងយល់ និង រៀបចំទៅជាភាសាខ្មែរ ។
- ត្រូវខិតខំប្រើប្រាស់ Website ឲ្យបានទូលំទូលាយ ផ្សព្វផ្សាយឯកសារអប់រំ ដោយប្រើតាម Email បញ្ចប់នូវកិច្ចប្រជុំ នៅវេលាម៉ោង ១១:៣០នាទី នាថ្ងៃខែ ឆ្នាំដដែល ប្រកបដោយបរិយាកាស សាមគ្គីភាព និង ទទួលខុសត្រូវខ្ពស់ ។

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៤  
**អគ្គលេខាធិការ**

**ឯកឧត្តមវេជ្ជ តេជ គន្ធី**